



ការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក (SRI) ពាក្យយល់ព្រមរបស់ឪពុកម្តាយ(CFMD141)

ឈ្មោះសាលារៀន:

ថ្ងៃចេញពាក្យ:

ពាក្យនេះសម្រាប់សិស្សរៀនឆ្នាក់ទី៖

សូមបញ្ជូនមកវិញឲ្យបានទាន់៖

ពាក្យនេះផ្តល់ជូនមាតាបិតានូវឱកាសដើម្បីបង្ហាញប្រាប់ថាតើគេប្រាថ្នាចង់ចុះឈ្មោះកូនរបស់គេ នៅក្នុងការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក(SRI) ឬអត់។ កាលណាសាលារៀនបានទទួល ហើយវាយតម្លៃ ពាក្យនេះហើយ នាយកសាលានឹងសំរេចថាតើត្រូវរៀបចំគម្រោងសម្រាប់ SRI នៅសាលារៀន ឬអត់។

សាលារៀនមានការមករកដោយអ្នកស្ម័គ្រចិត្តបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក ដើម្បីផ្តល់ជូន SRI ក្នុងសាសនាដូចតទៅនេះ៖

សាសនា	ភ្នាក់ងារ / ស្ថាប័ន	ព័ត៌មានបន្ថែម (ឈ្មោះអ្នកស្ម័គ្រចិត្ត អង្គការតំណាងសាសនា/ ព្រះវិហារដែលផ្តល់ការឧបត្ថម្ភ)	នាថ្ងៃ / ម៉ោង ក្នុង១សប្តាហ៍ ពីរសប្តាហ៍ / ខែ	រយៈពេលកម្មវិធី (ឧទាហរណ៍: ១ខែ ត្រីមាសទី២ ឬ១ឆ្នាំ)	ថ្លៃឈ្នួលអតិបរមាដែលបានរំពឹងទុក

ប្រសិនបើព័ត៌មានលំអិតរបស់អ្នកស្ម័គ្រចិត្តម្នាក់ៗ (ឈ្មោះរបស់គេ ស្ថាប័ន ឬអង្គការសាសនាដែលទទួលស្គាល់) ពុំមានផ្តល់នៅពេលចេញពាក្យនេះ ទេ ព័ត៌មានលំអិតទាំងនេះនឹងត្រូវបានផ្តល់ជូនមាតាបិតាមុនការចាប់ផ្តើមកម្មវិធី គឺតាមរយៈព្រឹត្តិបត្រសាលា ឬក៏អាចទទួលយកព័ត៌មានពីការិយាល័យទទួលក្លែងប្លែក ឬតាមមធ្យោបាយសមស្របដទៃទៀតដូចបានចាត់តាំងដោយសាលារៀន។ កាលណាបានទទួលព័ត៌មាននេះហើយ មាតាបិតានឹងអាចដកកូនរបស់ខ្លួនចេញពី SRI ប្រសិនបើគេប្រាថ្នា។ មាតាបិតាអាចដកកូនរបស់ខ្លួនចេញពី SRI បានគ្រប់ពេល ដោយផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរទៅនាយកសាលា។

ខ្ញុំសូមបញ្ជាក់ ថាខ្ញុំបានអាន ហើយយល់ដឹងការយល់ព្រមរបស់ឪពុកម្តាយអំពី SRI នៅទំព័រ 2 (សូមគូស)

តើលោកអ្នកយល់ព្រម ឲ្យកូនរបស់លោកអ្នកចូលរួមក្នុង SRI ឬទេ ប្រសិនបើវាត្រូវបានរៀបចំគម្រោងនៅសាលារៀន? **បាទ/ចាស** (សូមគូសយកមួយ) **ទេ**

ប្រសិនបើលោកអ្នកបានបញ្ជាក់ថា បាទ/ចាស សូមសរសេរចុះព័ត៌មានលំអិតរបស់កូនលោកអ្នក៖

នាមក្រុមសិស្ស	ឈ្មោះសិស្ស	កំរិតឆ្នាក់រៀន	តើសាសនាដែលផ្តល់ខាងលើនេះមួយណា ដែលលោកអ្នកយល់ព្រមឲ្យកូនរបស់លោកអ្នកចូលរួមក្នុង SRI ?

ខ្ញុំយល់ដឹង ថាអាចមានថ្លៃឈ្នួលទាក់ទិននឹងថ្លៃទិញសម្ភារៈសម្រាប់ការប្រើប្រាស់របស់កូនខ្ញុំនៅក្នុង SRI ហើយថាថ្លៃឈ្នួលនេះនឹងត្រូវប្រមូលយកពេលណាវាត្រូវបានកំណត់ថាតើ SRI នឹងត្រូវបានរៀបចំគម្រោងនៅសាលារៀន ឬអត់។ (សូមគូស)

ឈ្មោះឪពុកម្តាយ/អាណាព្យាបាល:.....

អាសយដ្ឋាន:

ហត្ថលេខា: កាលបរិច្ឆេទ:/...../.....

ប្រសិនបើលោកអ្នកចង់ឲ្យកូនរបស់លោកអ្នកចូលរួមក្នុង SRI សូមគូសយក បាទ/ចាស ហើយបញ្ជូនពាក្យនេះត្រឡប់ទៅសាលារៀនវិញឲ្យបានទាន់កាលបរិច្ឆេទដូចបញ្ជាក់ខាងលើនេះ។ សូមកត់ចំណាំថា ប្រសិនបើលោកអ្នកមិនបញ្ជូនពាក្យនេះត្រឡប់ទៅវិញទេ លោកអ្នកកំពុងបញ្ជាក់ ប្រាប់ថាលោកអ្នកពុំយល់ព្រមឲ្យកូនរបស់លោកអ្នកចូលរួមក្នុង SRI ទេ ប្រសិនបើត្រូវបានរៀបចំគម្រោងដោយសាលារៀន។

ព័ត៌មានអំពីការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក - ការយល់ព្រមរបស់ឪពុកម្តាយ

ខ្ញុំដែលបានចែងក្នុងការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក(SRI) ដែលប្រគល់ជូនដោយព្រះវិហារ និងក្រុមសាសនាដទៃទៀតក្នុងសាលារៀនរដ្ឋ ត្រូវបានអនុញ្ញាតនៅក្រោមផ្នែក 2.2.11 នៃច្បាប់កែទម្រង់ការអប់រំ និងហ្វឹកហ្វឺន ឆ្នាំ 2006 ។

គោលនយោបាយនៃការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក

SRI អាចផ្តល់ជូន និងប្រគល់ជូនប៉ុណ្ណោះដោយយោងតាមគោលនយោបាយរបស់ក្រសួង និងសេចក្តីណែនាំរបស់រដ្ឋមន្ត្រី MD141 ។ SRI អាចផ្តល់ជូនកន្លែងណាមួយបង្រៀនណែនាំស្ម័គ្រចិត្តផ្នែកសាសនាដែលបានទទួលស្គាល់ ហើយយល់ព្រមបានមកជួបសាលារៀនណាមួយ ហើយកន្លែងណាដែលសាលារៀនមានធនធានដើម្បីគោរពតាមតម្រូវការស្របច្បាប់ និងធ្វើឲ្យប្រាកដច្បាស់ថា ការកិច្ចនៃកាតព្វកិច្ចយកចិត្តទុកដាក់ត្រូវបានបំពេញសម្រាប់សិស្សទាំងអស់ក្នុងអំឡុងពេល SRI ។ SRI អាចប្រគល់ជូន ជាមធ្យមមិនលើសពី៣០នាទីក្នុងមួយសប្តាហ៍ឡើយ។

សាលារៀនប្រគល់ពាក្យនេះទៅឲ្យឪពុកម្តាយ ប្រសិនបើមានការមកជួបពីអ្នកស្ម័គ្រចិត្ត SRI ដែលបានទទួលស្គាល់ ហើយយល់ព្រមពីស្ថាប័នសាសនាណាមួយ។ ពេលណាពាក្យនេះបានប្រគល់ទៅឲ្យឪពុកម្តាយ ហើយប្រមូលនៅពេលបញ្ជូនត្រឡប់ទៅវិញហើយនោះ នាយកសាលានឹងសម្រេចថាតើមានធនធានគ្រប់គ្រាន់ឬអត់ ដើម្បីជួយឲ្យ SRI អាចផ្តល់ជូននៅសាលារៀន។

MD141 និងគោលនយោបាយមានផ្តល់ជូនកម្មវិធីណែនាំនៅក្នុង <http://www.education.vic.gov.au/about/department/legislation/Pages/sri.aspx>
<http://www.education.vic.gov.au/school/principals/spag/curriculum/pages/religious.aspx>

តើការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែកជាអ្វី?

SRI គឺជាការបង្រៀនណែនាំក្នុងជំនឿសាសនាច្បាស់លាស់ និងគោលលទ្ធិសំខាន់ៗនៃសាសនា ហើយពុំត្រូវយល់ច្រឡំជាមួយគ្នានឹងការអប់រំផ្នែកសាសនាទូទៅឡើយ (GRE) ។ GRE គឺការអប់រំអំពីសាសនា (ដែលអាច ឬពុំអាចរាប់បញ្ចូលដោយប្រើអ្នកតំណាងសាសនាដាក់លាក់ណាមួយ ដើម្បីពន្យល់អំពីធនធានសម្តែងយុទ្ធការ និងជំនឿសាសនារបស់គេ) ចំណែកឯកម្មវិធី SRI វិញ គឺជាការបង្រៀនណែនាំផ្នែកសាសនាដាក់លាក់មួយ ហើយមានរួមទាំងការសិក្សាបទគម្ពីរសាសនា និងការណែនាំក្នុងរបៀបរស់នៅ និងឥរិយាបថស្របទៅតាមគោលលទ្ធិសំខាន់ៗនៃសាសនានោះ។

SRI ពុំផ្តល់ទស្សនៈទូទៅនៃជំនឿ ឬសាសនាទាំងអស់ឡើយ។ SRI ពិសេសនីមួយៗដែលផ្តល់ជូន គឺជាការបង្រៀនណែនាំក្នុងជំនឿតែមួយប៉ុណ្ណោះ ដែលផ្តល់ជូនដោយព្រះវិហារ ឬក្រុមសាសនាដទៃទៀត។ ដោយព្រោះតែលក្ខណៈនៃកម្មវិធីផ្នែកសាសនា ក្រសួងអប់រំ និងអភិវឌ្ឍន៍កុមារបឋមរយៈ ពុំគាំទ្រចំពោះមតិកាមានក្នុងកម្មវិធីដែលបានប្រើប្រាស់ដើម្បីប្រគល់ជូន SRI ដោយអ្នកណែនាំស្ម័គ្រចិត្តដែលបានទទួលស្គាល់ឡើយ។

តើនរណាប្រគល់ជូនការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក?

ការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក មានផ្តល់ជូនសម្រាប់សាលារៀនដែលមានជំនឿផ្សេងៗមួយចំនួន មានរួមទាំងសាសនាព្រះគ្រីស្ទ សាសនាកាតូលិក គ្រីស្ទានអ៊ីស្លាម ហិណ្ឌូ ពុទ្ធសាសនា សាសនាហិណ្ឌូ សាសនាអ៊ីស្លាម ជំនឿបាហា និងសាសនាស៊ីក។ សាសនាដែលមានផ្តល់ជូនសម្រាប់សាលារៀន នឹងប្រែប្រួលអាស្រ័យថាតើមានអ្នកបង្រៀនណែនាំណាមួយបានមកជួបសាលារៀនឬអត់។ បច្ចុប្បន្ននេះ ស្ថាប័នទទួលស្គាល់អ្នកបង្រៀនណែនាំស្ម័គ្រចិត្តផ្នែកសាសនាមាន៖

សាសនា	ភ្នាក់ងារ/ស្ថាប័ន	វិបសាយរបស់ស្ថាប័នសម្រាប់ព័ត៌មានបន្ថែម	លេខទូរស័ព្ទស្ថាប័ន
សាសនាគ្រីស្ទ	ACCESS Ministries	http://www.accessministries.org.au/	1800 063 341
សាសនាកាតូលិក	ការិយាល័យអប់រំកាតូលិក	http://www.ceomelb.catholic.edu.au/	9267 0228
សាសនាអ៊ីស្លាម	Arkan Toledo /ក្រុមប្រឹក្សាសាសនាអ៊ីស្លាមនៃរដ្ឋវិចតូរីយ៉ា	http://arkan.org.au/	1300 857 797
សាសនាយូដា	ក្រុមប្រឹក្សាអប់រំរបស់សាសនាយូដា	http://www.ujeb.org.au/	9038 5028
ពុទ្ធសាសនា	សាសនាដើម្បីសន្តិភាពអូស្ត្រាលី (RFP)	http://religionsforpeaceaustralia.org.au/	
គ្រីស្ទានអ៊ីស្លាម			
ជំនឿបាហា			
សាសនាស៊ីក			
សាសនាហិណ្ឌូ			

អ្នកបង្រៀនណែនាំស្ម័គ្រចិត្តទាក់ទងជាមួយព្រះវិហារ ឬអង្គការសាសនាទាំងឡាយ។ តួនាទីរបស់គេពុំមែនជាតួនាទីនៃគ្រូបង្រៀនឡើយ។ ដើម្បីឲ្យមានការទទួលស្គាល់ គេត្រូវទទួលបានការហ្វឹកហ្វឺនតាមរយៈស្ថាប័នណាមួយមានឈ្មោះចុះខាងលើ ហើយចុះហត្ថលេខាទទួលយល់ព្រមច្បាប់ចរិយាប្រព្រឹត្តិដែលគូសបញ្ជាក់អំពីរបៀបដែលគេត្រូវមានកិរិយាមាយាទក្នុងសាលារៀនរដ្ឋ។ នេះគឺជាតម្រូវការនៃការទទួលស្គាល់ដែលអ្នកស្ម័គ្រចិត្តត្រូវមានការស៊ើបអង្កេតលើការធ្វើការជាមួយកុមារដែលមានសុពលភាព។

ការចូលរួមក្នុងការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក

ការចូលរួមក្នុងការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែក គឺជាការស្ម័គ្រចិត្ត។ សាលារៀនមិនអាចដាក់កុមារនៅក្នុង SRI ឡើយ លើកលែងតែឪពុកម្តាយបានផ្តល់ការយល់ព្រមឲ្យកុមារចូលរួម (យល់ព្រមទទួលយក)។ សម្ភារៈ SRI មានផ្តល់ជូនតាមអ៊ីនធឺណិត និងតាមរយៈភ្នាក់ងារដែលប្រគល់ជូន SRI សម្រាប់ឪពុកម្តាយពិនិត្យមើល។

ឪពុកម្តាយត្រូវបានស្នើសុំឲ្យបំពេញ និងបញ្ជូនពាក្យនេះត្រឡប់ទៅសាលារៀនវិញ ប្រសិនបើមានបំណងចង់ឲ្យកូនរបស់គេចូលរួមក្នុង SRI ប្រសិនបើ SRI មានផ្តល់ជូននៅសាលារៀន។ ប្រសិនបើពុំបានបញ្ជូនពាក្យនេះត្រឡប់ទៅវិញទេ កូនរបស់លោកអ្នកនឹងពុំចូលរួមក្នុង SRI ឡើយ បើ SRI មានផ្តល់ជូននៅសាលារៀន។ សិស្សដែលពុំចូលរួមក្នុង SRI នឹងត្រូវចូលរួមក្នុងសកម្មភាពដែលមានតម្លៃផ្នែកអប់រំនៅក្រៅកម្មវិធីសិក្សាសំខាន់ៗក្នុងថ្នាក់រៀន ឬនៅកន្លែងរៀនដាច់ដោយឡែកពីសិស្សដែលចូលរួមក្នុង SRI ។

លោកអ្នកអាចដកកូនរបស់លោកអ្នកចេញពីការបង្រៀនណែនាំផ្នែកសាសនាដាច់ដោយឡែកនៅពេលណាក៏បាន ដោយជូនដំណឹងទៅនាយកសាលារៀនជាលាយលក្ខណ៍អក្សរ។

សម្រាប់ព័ត៌មានបន្ថែម

MD141 និងគោលនយោបាយរបស់ក្រសួង អាចទទួលយកបាននៅក្នុង៖ <http://www.education.vic.gov.au/about/department/legislation/Pages/sri.aspx>
<http://www.education.vic.gov.au/school/principals/spag/curriculum/pages/religious.aspx>